



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ២៣ ៧២៤០៤៦ (៨៥៥)
លេខទូរសារ: ២៣ ៤២៧៦៥៧ (៨៥៥)



E-mail:
ir@ppwsa.com.kh




ការដ្ឋានខ្នងឆ្នងក្រោមបាតទន្លេសាប «ដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ» ទីតាំងស្ថានីយ៍ព្រែកញី

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១
ទ្រព្យសកម្មសរុប (ពាន់រៀល)		៣.០២៤.៦០២.៩៩៤	២.៦៨៤.១៣៥.៨៧៥	២.៣០៦.៨០៦.១៧៤
បំណុលសរុប (ពាន់រៀល)		១.៦៦៥.២៧៩.៦០៧	១.៤១១.៩២២.៨២៨	១.១៤០.១៧៧.៩៦១
មូលធនសរុប (ពាន់រៀល)		១.៣៥៩.៣២៣.៣៨៧	១.២៧២.២១៣.០៤៧	១.១៦៦.៦២៨.២១៣
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៣	ត្រីមាសទី៣ ឆ្នាំ២០២២	ត្រីមាសទី៣ ឆ្នាំ២០២១
ចំណូលសរុប (ពាន់រៀល)		១០៧.៧១៨.៧៣៥	៩១.៥៧២.៨៥៤	១១៥.២៨២.៥៦២
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)		៤៨.៣៦៣.៤៧៨	៣៤.៥៦៦.៣៩៦	៦៧.៨៨១.៤៦២
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)		៣៩.៧៧៣.៨១៤	២៨.០១១.៩២៦	៥៩.៧៣៨.៦៨០
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)		៣៩.៧៧៣.៨១៤	២៨.០១១.៩២៦	៥៩.៧៣៨.៦៨០
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	២,៣០	២,២១	១,៦៥
	អនុបាតចរន្តលឿន (ចំនួនដង)	១,៤២	១,៤៦	១,១១
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	១,៣៥	១,០៩	២,៧៤
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	២,៩៧	២,២៧	៥,៣៦
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៤៤,៣០	៤២,៩៨	៥៧,០៨
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣៦,៩២	៣០,៥៩	៥១,៨២
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៤៥៧,៣១	៣២២,០៨	៦៨៦,៨៦
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៥៣,៧១	៣,៧៣	៦២,៣៥

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ស៊ីម ស៊ីថា
 រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រធានក្រុមប្រឹក្សានិទាន



ឯកឧត្តម ច្បុន នារ៉ុ
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



ឯកឧត្តម ស៊ី ស៉ាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សានិទាន



ឯកឧត្តម ច្បុន សារ៉ុត្ត
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



លោក ឃុំ នុរារ៉ា
 តំណាងនិយោជិត
 រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



លោក ណារី ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សានិទាន



លោក ស្រេង សំឱក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សានិទាន

សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ស៊ីថា
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់ទីក្រុងទាំងពីរ។ ”

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រ.ទ.ស.ភ បានទទួលចំណូលសរុប ១០៧.៧១៨.៧៣៥.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៤៨.៣៦៣.៤៧៨.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ៣៩.៧៧៣.៨១៤.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) ៤៥៧,៣១រៀល។

រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទ ដើម្បីកាត់បន្ថយថ្លៃដើមទឹកប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលបានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ យើងបានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតប្រវែង ១៤៥.២៧១,៧៥ម៉ែត្រ និងផលិតបានចំនួន ៧៥.៥៩៦.៦៣៦ម^៣ កំណើនអតិថិជនក្នុងគ្រា មានចំនួន ៤.៦១៣បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបចំនួន ៣០៧បណ្តាញ, អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិត ៨,៥០%។

ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

ក- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញលើកទី២ ឆ្នាំ២០២៣ (កិច្ចប្រជុំលើកទី៤) អាណត្តិទី៨ របស់ រ.ទ.ស.ក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ក បានបើកសម័យប្រជុំវិសាមញ្ញលើកទី២ (ប្រជុំលើកទី៤) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី នៅស្នាក់ការកណ្តាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (បន្ទប់ប្រជុំលេខ១) ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) សំណើសុំផ្តល់អនុសាសន៍ទៅលើសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ សុំឱ្យ រ.ទ.ស.ក ពិនិត្យលទ្ធភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ក្រុមប្រឹក្សាភិបាល បាន៖

- ១- ស្នើសុំឯកឧត្តម នួន ផារ៉ុត្តិ ជួយធ្វើលិខិតក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើសុំអន្តរាគមន៍ក្នុងការកាត់យកសង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ នៃខណ្ឌព្រែកព្នៅ បញ្ចូលមកក្នុងដែនសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ក ដោយយោងកំណត់ហេតុនេះ។
- ២- គាំទ្រឱ្យ រ.ទ.ស.ក ធ្វើការសិក្សាស៊ីជម្រៅនិងច្បាស់លាស់អំពីស្ថានភាពអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់សិន នៅក្នុងសង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ដោយលទ្ធផលនៃការសិក្សានេះត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល នៅក្នុងកិច្ចប្រជុំបន្ទាប់នាខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសុំគោលការណ៍ពីក្រសួងអាណាព្យាបាលសម្រាប់អនុវត្តបន្ត។
- ៣- អនុញ្ញាតឱ្យ រ.ទ.ស.ក បង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពចូលរួមពី រ.ទ.ស.ក, ក្រសួងអាណាព្យាបាលទាំងពីរ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសិក្សាខាងលើនេះឱ្យបានឆាប់រហ័ស។

២) របាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំម៉ូដែលវិភាគហិរញ្ញវត្ថុឆ្នាំ២០២១-២០២២ របស់ រ.ទ.ស.ក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)

ក្រុមប្រឹក្សាភិបាល បានឯកភាពទទួលជ្រាបជារបាយការណ៍។

៣) របាយការណ៍ស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋមទៅលើគម្រោង Smart Water Management System ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ និងសំណើសុំពិនិត្យ-អនុញ្ញាតជាគោលការណ៍ដើម្បីបន្តការសិក្សាសមិទ្ធិលទ្ធភាពនេះ សម្រាប់អនុតំបន់ដែលនៅសល់ពីអនុតំបន់ដែលទទួលបានជំនួយឥតសំណង

ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបនូវរបាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋមលើគម្រោង Smart Water Management System ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ និងបានឯកភាពជាគោលការណ៍ ឱ្យ រ.ទ.ស.ក បន្តការសិក្សាសមិទ្ធិលទ្ធភាពនេះសម្រាប់អនុតំបន់ដែលនៅសល់ពីគម្រោងជំនួយឥតសំណងខាងលើ។

៤) ផ្សេងៗ: សំណើសុំផ្តល់អនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ទឹកស្អាតក្នុងបុរី ម៉ែន ដានី ស្ថិតក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ

ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបជារបាយការណ៍ ព្រមទាំងបាន ៖

- ១- សំណូមពរឯកឧត្តម នួន ផារ៉ុត្តិ ជួយអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌឱ្យធ្វើលិខិតតាមរយៈរដ្ឋបាល រាជធានីភ្នំពេញ ស្នើសុំ រ.ទ.ស.ក ជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងបុរី ម៉ែន ដានី គម្រោងទី២៦។
- ២- ឯកភាពឱ្យ រ.ទ.ស.ក ប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដើម្បីទូទាត់រាល់ចំណាយក្នុងការផ្គត់ផ្គង់ទឹកចូលទីតាំងបុរីនេះ។

ខ- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៥ អាណត្តិទី៨ របស់ រ.ទ.ស.ភ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំលើកទី៥ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក នៅស្នាក់ការដ្ឋានទឹកស្អាតក្រុងភ្នំពេញ (បន្ទប់ប្រជុំលេខ១) ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) សំណើសុំពិនិត្យ-អនុម័តលើថ្លៃលក់ទឹកដុំ ជូនអ្នកលក់ទឹកបន្តនៅខេត្តត្បូងឃ្មុំ

ក្រុមប្រឹក្សាភិបាល បានអនុម័តជាគោលការណ៍ឱ្យ រ.ទ.ស.ភ លក់ទឹកដុំជូនអ្នកលក់ទឹកបន្តនៅខេត្តត្បូងឃ្មុំ ក្នុងថ្លៃចន្លោះពី ១.៧៥០រៀល/ម^៣ ទៅ ១.៨០០រៀល/ម^៣ ដោយកំណត់យកថ្លៃគោលគឺ ១.៨០០រៀល/ម^៣។

២) របាយការណ៍ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតចូលប៊ូរី ម៉ែន ជានី ទាំង១៣ទីតាំង

ក្រុមប្រឹក្សាភិបាល បាន៖

- ១- ស្នើសុំឯកឧត្តម នួន ផារ៉ុត្ត ជួយអន្តរាគមន៍ និងសម្របសម្រួលឱ្យមានកិច្ចប្រជុំរវាងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញទទួលបន្ទុកដោះស្រាយករណីប៊ូរី ម៉ែន ជានី, រ.ទ.ស.ភ , តំណាងប៊ូរី ម៉ែន ជានី និងតំណាងប្រជាពលរដ្ឋនៅក្នុងប៊ូរីទាំងអស់ ដើម្បីពិភាក្សានិងស្ថាបនាមតិរបស់ប្រជាពលរដ្ឋទៅលើដំណោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប៊ូរីនេះ ដោយឈរលើគោលការណ៍ “រ.ទ.ស.ភ ជាអ្នកចេញថ្លៃវិនិយោគលើការដាក់បំពង់មេចែកចាយទឹក និង/ឬបំពង់មេនាំទឹករហូតដល់មាត់ច្រកប៊ូរី ដើម្បីអាចផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋនៅក្នុងប៊ូរីប្រើប្រាស់ រីឯចំណាយវិនិយោគសម្រាប់រៀបចំបណ្តាញចែកចាយទឹកក្នុងប៊ូរី គឺជាបន្ទុករបស់ប្រជាពលរដ្ឋនៅក្នុងប៊ូរីផ្ទាល់ ហើយថ្លៃលក់ទឹកនឹងអនុវត្តតាមថ្លៃទឹកបច្ចុប្បន្ន របស់ រ.ទ.ស.ភ។
- ២- អនុញ្ញាតឱ្យ រ.ទ.ស.ភ ប្រើប្រាស់ថវិកាមូលនិធិបម្រើផលប្រយោជន៍សង្គម សម្រាប់ទូទាត់ថ្លៃវិនិយោគខាងលើ និងថ្លៃតបណ្តាញចូលផ្ទះជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅប៊ូរី ម៉ែន ជានី។
- ៣- អនុញ្ញាតឱ្យ រ.ទ.ស.ភ ធ្វើការកាត់កងបំណុលថ្លៃទឹកដែលប៊ូរី ម៉ែន ជានី ជំពាក់ ជាមួយនឹង ប្រាក់កក់ធានាការប្រើប្រាស់ទឹករយៈពេល៣ខែរបស់ប៊ូរី ឱ្យស្របទៅតាមគោលការណ៍ជាធរមានរបស់ រ.ទ.ស.ភ។

៣) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៣ ឆ្នាំ២០២៣ និងផែនការឆ្នាំ២០២៤ និងសុំការអនុម័តជាគោលការណ៍លើគម្រោងជួលទីប្រឹក្សាពិគ្រោះយោបល់ ដើម្បីកសាងឯកសារក្បួនសវនកម្មផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាល បានឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងបានអនុម័ត-ឯកភាពជាគោលការណ៍លើគម្រោងថវិកាមូលនិធិសម្រាប់ឆ្នាំ២០២៤ ដោយបែងចែកទៅតាមជំពូកចំណាយទាំង៥ ដូចខាងក្រោម៖

- ក- ចំណាយកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម : ២០% នៃមូលនិធិសរុប
- ខ- ចំណាយសង្គ្រោះ : ២០% នៃមូលនិធិសរុប
- គ- ចំណាយសង្គ្រោះវិនិយោគ : ៣៥% នៃមូលនិធិសរុប
- ឃ- ចំណាយឧបត្ថម្ភបណ្តាញចំណូលទាប : ១០% នៃមូលនិធិសរុប
- ង- ចំណាយផ្សេងៗ : ១៥% នៃមូលនិធិសរុប

៤) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៣ ឆ្នាំ២០២៣ និងផែនការឆ្នាំ២០២៤ និងសុំការអនុម័តជាគោលការណ៍លើគម្រោងជួលទីប្រឹក្សាពិគ្រោះយោបល់ ដើម្បីកសាងឯកសារក្បួនសវនកម្មផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាល បានអនុម័ត៖

- ១- ឯកភាពទាំងស្រុងទៅលើរបាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៣ ឆ្នាំ២០២៣ និងផែនការសកម្មភាពសវនកម្មឆ្នាំ២០២៤។

២- អនុញ្ញាតជាគោលការណ៍ឱ្យ រ.ទ.ស.ភ ធ្វើការចងក្រងសៀវភៅកូនសរសៃកម្មវិធីក្នុង ដោយស្នើសុំ លោកអភិបាលឯករាជ្យជួយរៀបចំលក្ខខណ្ឌការងារ (TOR) សម្រាប់គម្រោងនេះជូន រ.ទ.ស.ភ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំដៃគូអភិវឌ្ឍន៍បញ្ចូលទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ថាប័ន។ ចំណែកឯគម្រោងជួលទីប្រឹក្សាបច្ចេកទេសដើម្បីចងក្រងសៀវភៅនេះ នឹង ត្រូវលើកយកមកពិនិត្យ- អនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាពេលក្រោយ ក្នុងករណី មិនទទួលបានការគាំទ្រពីដៃគូ អភិវឌ្ឍន៍ចំពោះសំណើខាងលើទេ។

៥) របាយការណ៍ស្តីពីលទ្ធផលនៃការសិក្សាស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់ និង សង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបជារបាយការណ៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ ដូចខាង ក្រោម៖

១- រ.ទ.ស.ភ ត្រូវពន្លឿនការរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចម្រុះ ដើម្បីចុះសិក្សាស្ថានភាព អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនព្រៃគុប ខនស្រាក់សិន នៅសង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់ និងសង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ក្នុង សម័យប្រជុំវិសាមញ្ញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

២- គណៈកម្មការចម្រុះដែលនឹងត្រូវបង្កើតឡើងដូចខាងលើ នឹងក្រុមការងារជំនាញរបស់ រ.ទ.ស.ភ ត្រូវ បន្តចុះទៅប្រមូលព័ត៌មាននិងទិន្នន័យបន្ថែមទៀតពីក្រុមហ៊ុន យកមកធ្វើការសិក្សាវិភាគ និងវាយតម្លៃ ឱ្យបានកាន់តែស៊ីជម្រៅ ព្រមទាំងលើកយោបល់ជូនក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ-សម្រេច នាកិច្ចប្រជុំ លើកក្រោយ។

៦) របាយការណ៍ស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គ្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី៣ ក្រុមប្រឹក្សាភិបាល បានអនុម័ត៖

១- ឯកភាពទាំងស្រុងទៅលើរបាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹក ស្អាតបាក់ខែងជំហានទី៣។

២- ផ្តល់ការគាំទ្រទៅលើគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ ព្រមទាំងប្រគល់សិទ្ធិជូន ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ រ.ទ.ស.ភ ក្នុងការចរចា ហិរញ្ញប្បទានជាមួយ ដៃគូអភិវឌ្ឍន៍ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីឈានទៅអនុវត្តគម្រោងនេះ តាមកម្មវិធីកំណត់។

៧) របាយការណ៍ស្តីពីការសិក្សាបឋមនៃគម្រោងសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព នូវ ការផ្គត់ផ្គង់ទឹកស្អាតភាគខាងកើតនិងខាងត្បូងនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ សាធារណរដ្ឋកូរ៉េ

ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបជារបាយការណ៍ ព្រមទាំងបានអនុញ្ញាតឱ្យ រ.ទ.ស.ភ បង្វែរ គម្រោងសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវការផ្គត់ផ្គង់ទឹកស្អាតភាគខាងកើត ទៅ អនុវត្តគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោង Smart Water Management System ជំនួសវិញ ក្រោម ហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ និងស្នើឱ្យទីប្រឹក្សាបច្ចេកទេសធ្វើការសិក្សាវិភាគសេដ្ឋកិច្ចអំពី គម្រោងនេះឱ្យបានច្បាស់លាស់។ ចំណែកឯគម្រោងសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ ប្រកបដោយចីរភាព នូវការផ្គត់ផ្គង់ទឹកស្អាតភាគខាងត្បូង នៅបន្តអនុវត្តដដែល។

ក- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញលើកទី៣ នូវ២០២៣ (កិច្ចប្រជុំលើកទី៦) អាណត្តិ ទី៨ របស់ រ.ទ.ស.ភ ថ្ងៃទី២៧ ខែកញ្ញា នូវ២០២៣

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំ វិសាមញ្ញលើកទី៣ (ប្រជុំលើកទី៦) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក នៅស្នាក់ការរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ (បន្ទប់ប្រជុំលេខ១) និងតាមអនឡាញ ZOOM ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) របាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ (៨ខែបូក៤ខែប៉ាន់ស្មាន) និងសំណើសុំពិនិត្យ-អនុម័ត លើគម្រោងផែនការសហគ្រាស និងទុនវិនិយោគឆ្នាំ២០២៤

ក្រុមប្រឹក្សាភិបាល បានឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ (៨ខែបូក៤ខែប៉ាន់ស្មាន)។ លើសពីនេះ ក្រុមប្រឹក្សាភិបាលបានណែនាំឱ្យ រ.ទ.ស.ភ ពិនិត្យកែសម្រួលលក្ខខណ្ឌ វិនិច្ឆ័យសម្រាប់វាយតម្លៃនិងផ្តល់បណ្តាញជូនអតិថិជនចំណូលទាប ផ្អែកតាមលក្ខណៈវិនិច្ឆ័យកម្រិតភាពក្រីក្រ (ក្រកម្រិត១ និងក្រកម្រិត២) ដែលកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ព្រមទាំង ស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម នួន ផារ៉ុត ក្នុងការជួយពន្លឿនសំណើរបស់ រ.ទ.ស.ភ សុំការអនុញ្ញាត ដឹកកាត់កំណាត់ផ្លូវដើម្បីដាក់បំពង់មេនាំទឹក។ ដោយឡែកចំពោះផែនការឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាល បានស្នើឱ្យកែសម្រួលតួលេខប្រាក់ចំណេញប្រមាណ ១៤៨.៧៧២.៨៤៣.០០០រៀល និងទុនវិនិយោគប្រមាណ ៦១០.៣៦៨.៧២៤.៤១១រៀល និងឯកភាពដំឡើងការប្រែប្រួលចំនួនមួយ(១)កាំ ជូនដល់មន្ត្រី-និយោជិតក្នុងក្របខ័ណ្ឌទាំងបួន។ ក្នុងនេះសន្ទស្សន៍សំខាន់ៗនៃគម្រោងផែនការសហគ្រាស និងទុនវិនិយោគសម្រាប់ឆ្នាំ២០២៤ ដែលត្រូវលើកជាសំណើស្នើសុំការគាំទ្រ និងការអនុម័តពីក្រសួងអាណាព្យាបាលទាំង២ មានដូចខាងក្រោម៖

១) គម្រោងចំណូលសរុប		៤៧០.៦០០.៦៩២.០០០រៀល
២) គម្រោងចំណាយសរុប		២៨៤.៦៣៤.៦៣៨.០០០រៀល
ក្នុងនោះ ២.១	ចំណាយដំណើរការសហគ្រាស	១៨៣.៧៣៤.៨២៩.០០០រៀល
២.២	ខាតលើអត្រាប្តូរប្រាក់	១០.៨៣៨.៧៤៥.០០០រៀល
២.៣	រំលស់	៦៩.៩១៤.៣៩៩.០០០រៀល
២.៤	ការប្រាក់ធនាគារ	៩.៥៧៥.៩៥១.០០០រៀល
២.៥	ដោះដូរនាឡិកា	៥.២០៧.៤១៧.០០០រៀល
២.៦	ចំណាយក្រៅដំណើរការសហគ្រាស	៥.៣៦៣.២៩៧.០០០រៀល
៣) គម្រោងចំណាយក្រោយបង់ពន្ធ		១៤៨.៧៧២.៨៤៣.០០០រៀល
៤) គម្រោងវិនិយោគសរុប		៦១០.៣៦៨.៧២៤.៤១១រៀល
ក្នុងនោះ ៤.១	ថវិកាបដិភាគ	១៧២.៧៨២.៨១៤.៤៦១រៀល
៤.២	ហិរញ្ញប្បទានទីភ្នាក់ងារបារាំង	
	សម្រាប់ការអភិវឌ្ឍន៍ (AFD)	៤២៦.៧៧៩.៣៣៤.៩៥០រៀល
៤.៣	ធនាគារវិនិយោគអឺរ៉ុប (EIB)	១០.៨០៦.៥៧៥.០០០រៀល

២) របាយការណ៍ស្តីពីលទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ និងសំណើសុំពិនិត្យ-អនុម័ត លើគម្រោងផែនការលទ្ធកម្មឆ្នាំ២០២៤

ក្រុមប្រឹក្សាភិបាល បានអនុម័ត-ឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ និងគម្រោងផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២៤។

រ.ទ.ស.ភ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងបិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ យើងគ្រោងផលិតទឹកស្អាត ៧៣.៩៨០.១០០ម^៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៨៥.១០៤.៣៦ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១១.៨១៩.៣៥៤.០០០រៀល និងចំណាយសរុបចំនួន ៦៣.១៤៣.០៧៤.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយីតករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះ រ.ទ.ស.ភ ។

យើងក៏មានមោទកភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់ រ.ទ.ស.ភ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃចន្ទ ១៣ ខែកញ្ញា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣
ប្រធានក្រុមប្រឹក្សាភិបាល



ស៊ឹម ស៊ីថា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	២
ខ- រចនាសម្ព័ន្ធចំណូល	៤
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១១
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១២
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១២
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៣
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៣

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- លេខកូដស្តង់ដារ: KH1000010004
- ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ២២២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ូ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ប្រៀបធៀបបែបបទស្រាវជ្រាវជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អក្រា (គិតជា %)
រោងចក្រភូមិព្រែក	១៥.៣៣៥.០០០	១៥.៦០១.៦៩៧	១០២
រោងចក្រជ្រោយចង្វារ	១២.៣៩៤.០០០	១២.៧៨៨.៣១០	១០៣
រោងចក្រចំការមន	៤.៧៨៤.០០០	៤.៨១៧.០៩៥	១០១
រោងចក្រនិរោធ	២៤.៨១៥.០០០	២៤.៥៤១.៣៣០	៩៩
រោងចក្របាក់ខែង	១៦.៧០៨.០០០	១៧.៦៤៦.៩៥២	១០៦
រោងចក្រម្លូត	៧៦.៧០០	១២១.១៤៦	១៥៨
រោងចក្រត្បូងឃ្មុំ	៧៣.៦០០	៨០.១០៦	១០៩
រោងចក្របឹងធំ	៤០៦.៧០០	-	-
សរុប	៧៤.៥៩៣.០០០	៧៥.៥៩៦.៦៣៦	១០១

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រភូមិព្រែក	រោងចក្រជ្រោយចង្វារ	រោងចក្រចំការមន	រោងចក្រនិរោធ	រោងចក្របាក់ខែង	រោងចក្រម្លូត	រោងចក្រត្បូងឃ្មុំ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,២៩	០,៣១	០,១១	០,៥៤	០,១៧	០,៤០	៧,៤៣	០,៣៥
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,២៦	៧,៣១	៧,៤២	៧,២០	៧,៣៨	៧,១៦	០,៤៦	៧,២៤
ក្លរូសេរី	mg/l	០,១ - ១	១,៦០	១,៣៧	១,២០	១,៤១	១,១៤	១,៤៨	១,០៨	០,៥១
ក្លរូសរុប	mg/l	<២	១,៨២	១,៤៩	១,៣៦	១,៥៤	១,២៧	១,៦៩	១,២២	០,៦២
មេរោគកូលីហ្វរម	cfu/100ml	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិតប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់


ទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានអត្រា ៨,៥០% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។

អត្រាទឹកបាត់បង់ចាប់ពីឆ្នាំ២០០៥ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ (គិតជាភាគរយ)



ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប




ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០១៩ (ចំនួនបណ្តាញ)	២០២០ (ចំនួនបណ្តាញ)	២០២១ (ចំនួនបណ្តាញ)	២០២២ (ចំនួនបណ្តាញ)	ត្រីមាសទី៣ ឆ្នាំ២០២៣ (ចំនួនបណ្តាញ)	(ភាគរយ)
ជីវភាព	៣២១.២១២	៣៣៣.០៩៩	៣៥០.៤៦៣	៣៦០.៩៤៨	៣៧២.១៥៥	៧៩,៧៣៦៨
អាជីវកម្ម	៦២.៣៦៦	៦៨.១៣៦	៧៤.៣៤៤	៨៣.៨៧៤	៨៧.៨៨៩	១៨,៨៣០៨
អង្គការរដ្ឋ	៦៩៦	៧៤៤	៨២៣	៩១៣	៩១២	០,១៩៥៤
អ្នកលក់ទឹក	៧	១០	១១	៩	៦	០,០០១៣
តំណាងចែកចាយ	១៧	១៤	១៦	៥	៤	០,០០០៩
Standpipe	១៧	១៧	១៦	១៦	១៤	០,០០៣០
បន្ទប់ជួល	៥.៧៥២	៥.៧៥៥	៥.៧២៨	៥.៧៨៩	៥.៧៤៩	១,២៣១៨
សរុប	៣៩០.០៦៧	៤០៧.៧៧៩	៤៣១.៤០១	៤៥១.៥៥៤	៤៦៦.៧២៩	

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣: ១.៣៦០រូប (ស្រី: ២២៥រូប)

ខ- ចំណូលម៉ឺនដុល្លារ

ល. រ	ប្រភេទចំណូល	ត្រីមាសទី៣ ឆ្នាំ២០២៣		ត្រីមាសទី៣ ឆ្នាំ២០២២		ត្រីមាសទី៣ ឆ្នាំ២០២១	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៩៩.២០២.៤៩៨	៩២,០៩	៧៧.០០២.៣៥៦	៨៤,០៩	៧០.៥៣៨.៣៤០	៦១,១៩
២	កម្រៃពីសេវាសាងសង់	២.៧៩០.៨៥២	២,៥៩	៤.៦៧៤.៦៣២	៥,១០	៧.៥០៣.៤៤១	៦,៥១
៣	ចំណូលពីការប្តូររូបិយបណ្ណ-សុទ្ធ	៣.២៧២.២២១	៣,០៤	-	-	៣៧៧.៨៦០	០,៣៣
៤	ចំណូលផ្សេងៗ	២.៤៥៣.១៦៤	២,២៨	៩.៨៩៥.៨៦៦	១០,៨១	៣៦.៨៦២.៩២១	៣១,៩៧
	ចំណូលសរុប	១០៧.៧១៨.៧៣៥		៩១.៥៧២.៨៥៤		១១៥.២៨២.៥៦២	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពិនិត្យឡើងវិញដោយ

សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាសទី៣ និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
ត្រូវបានកាត់បន្ថយសង្ខេប ១

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមក្រុង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

- រ.ទ.ស.ក មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖
 - ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាជំនួស និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។
 - ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ក បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។
 - ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងរដូវនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ក។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គការបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។
ក្រៅពីចំណូលខាងលើ រ.ទ.ស.ក មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៣	ត្រីមាសទី៣ ឆ្នាំ២០២២	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	១០៧.៧១៨.៧៣៥	៩១.៥៧២.៨៥៤	១៦.១៤៥.៨៨១	១៧,៦៣

រ.ទ.ស.ក មានចំណូលសរុប ១០៧.៧១៨.៧៣៥.០០០រៀល ក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ៩១.៥៧២.៨៥៤.០០០រៀល ក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៦.១៤៥.៨៨១.០០០រៀល ស្មើនឹង ១៧,៦៣%។ យើងបានឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណូលនេះដោយសារចំណូលនៃការលក់មានការកើនឡើងទឹកប្រាក់ចំនួន ២២.២០០.១៤២.០០០រៀល ស្មើនឹង២៨,៨៣% ក្នុងនោះចំណូលពីការលក់ទឹកមានកំណើន ២២.៦២៧.៦៤១.០០០រៀល ស្មើនឹង ៣០,៦៩% និង ចំណូលតបណ្តាញចូលផ្ទះថ្មីចុះទឹកប្រាក់ចំនួន ៤៧៨.៥១០.០០០រៀល ស្មើនឹង ២៣,៩៩%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៣	ភាគរយ	ត្រីមាសទី៣ ឆ្នាំ២០២២	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
ចំណូលថ្លៃលក់	៩៩.២០២.៤៩៨	៩២,០៩	៧៧.០០២.៣៥៦	៨៤,០៩
ចំណូលពីសេវាសាងសង់	២.៧៩០.៨៥២	២,៥៩	៤.៦៧៤.៦៣២	៥,១០
ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	៣.២៧២.២២១	៣,០៤	-	-
ចំណូលផ្សេងៗ	២.៤៥៣.១៦៤	២,២៨	៩.៨៩៥.៨៦៦	១០,៨១
ចំណូលសរុប	១០៧.៧១៨.៧៣៥		៩១.៥៧២.៨៥៤	

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៣		ត្រីមាសទី៣ ឆ្នាំ២០២២		បម្រែបម្រួល		ភាគរយ
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	៣៤.៤៧១.៥៩៥	៣៨.៥៨១.៦៥៤	២៩.៧១០.២០០	២៩.៧៨៩.៥១៥	៤.៧៦១.៣៩៥	៨.៧៩២.១៣៩	២៩,៥១
អាជីវកម្ម	២៧.៧៨៨.៧០៦	៤៧.៨៦៣.២៥២	២១.៤១៧.១០៦	៣៦.៨៦៨.៤៤០	៦.៣៧១.៦០០	១០.៩៩៤.៨១២	២៩,៨២
គ្រឹះស្ថានសាធារណៈ	២.៦០៤.២២៥	៦.៥១០.៥៦៣	២.៧២៩.២៦៩	៥.០៧៦.២៤១	(១២៥.០៤៤)	១.៤៣៤.៣២២	២៨,២៦
តំណាងចែកចាយ និងបន្ទប់ជួល	៤.៣០៩.៤៣៤	៣.៤៧១.៦០៤	៣.៥៤១.៧៧៥	២.៦៤៦.០១២	៧៦៧.៦៥៩	៨២៥.៥៩២	៣១,២០

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ៣៨.៥៨១.៦៥៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ២៩.៧៨៩.៥១៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ៨.៧៩២.១៣៩.០០០រៀល ស្មើនឹង ២៩,៥១%។ យើងឃើញថាការកើនឡើងនេះគឺដោយសារ អតិថិជនបានកើនឡើងចំនួន ១៣.៣៨៥បណ្តាញ ពី ៣៥៨.៧៧០បណ្តាញ ទៅ ៣៧២.១៥៥បណ្តាញ និងថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ១១៦,៥៦រៀល/ម^៣ ពី ១.០០២,៦៧រៀល/ម^៣ ទៅ ១.១១៩,២៣រៀល/ម^៣ និងបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ២,៣៨ម^៣ ពី ២៨,២៧ម^៣ ទៅ ៣០,៦៥ម^៣។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤៧.៨៦៣.២៥២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ៣៦.៨៦៨.៤៤០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១០.៩៩៤.៨១២.០០០រៀល ស្មើនឹង ២៩,៨២%។ យើងឃើញថាការកើនឡើងនេះគឺដោយសារអតិថិជនបានកើនឡើងចំនួន ៥.៧៦០បណ្តាញ ពី ៨២.១២៩បណ្តាញ ទៅ ៨៧.៨៨៩បណ្តាញ, បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ០,០៧ម^៣ ពី ១០៨,០៤ម^៣ ទៅ ១០៨,១១ម^៣ និងថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ០,៩៥រៀល/ម^៣ ពី ១.៧២១,៤៥រៀល/ម^៣ ទៅ ១.៧២២,៤០រៀល/ម^៣។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គការរដ្ឋចំនួន ៦.៥១០.៥៦៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ៥.០៧៦.២៤១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.៤៣៤.៣២២.០០០រៀល ស្មើនឹង ២៨,២៦%។ យើងឃើញថាការកើនឡើងនេះគឺដោយសារអតិថិជនមានការកើនឡើងចំនួន ៩បណ្តាញ ពី ៩០៧បណ្តាញ ទៅ ៩១៦បណ្តាញ, បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែមានការថយចុះចំនួន ៥៥,១២ម^៣ ពី ៨១៧,៩៣ម^៣ មកត្រឹម ៧៦២,៨១ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួលចំនួន ៣.៤៧១.៦០៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ២.៦៤៦.០១២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ៨២៥.៥៩២.០០០រៀល ស្មើនឹង ៣១,២០%។ យើងឃើញថាការកើនឡើងនេះគឺដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៦៤,០៤ម^៣ ពី ១៨៣,៥៩ម^៣ ទៅ ២៤៧,៦៣ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៥៨,៥០រៀល/ម^៣ ពី ៧៤៧,០៩រៀល/ម^៣ ទៅ ៨០៥,៥៨រៀល/ម^៣។ ដោយឡែក អតិថិជនមានការថយចុះចំនួន ៤០បណ្តាញ ពី ៥.៨០៩បណ្តាញ មកត្រឹម ៥.៧៦៩បណ្តាញ។

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៣ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២២ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	១០៧.៧១៨.៧៣៥	៩១.៥៧២.៨៥៤	១៦.១៤៥.៨៨១	១៧,៦៣
ចំណាយរំលស់លើ ទ្រព្យសកម្មរូបី និងអរូបី	(១៥.៦៥៨.២៤៤)	(១៤.៨៤៩.០៦២)	(៨០៩.១៨២)	៥,៤៥
ចំណាយការប្រើប្រាស់អគ្គិសនី	(១១.៤៨១.១៤៩)	(៩.២៧៨.៣៦៦)	(២.២០២.៧៨៣)	២៣,៧៤
ចំណាយប្រាក់បៀវត្សប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(១៩.៣៩១.៦៣៦)	(១៦.៥៧៨.៣៥៧)	(២.៨១៣.២៧៩)	១៦,៩៧
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត	(៤.៦៦២.៨៧៣)	(៣.៤៧០.៩០៧)	(១.១៩១.៩៦៦)	៣៤,៣៤
ចំណាយសេវាសាងសង់	(២.០១៥.៩៦៣)	(២.៩៨៩.៨៨៧)	៩៧៣.៩២៤	(៣២,៥៧)
ចំណូលការប្រាក់	១.៥៣២.២៦៣	១.១៨២.៧៥៧	៣៤៩.៥០៦	២៩,៥៥
ចំណាយការប្រាក់	(៨៨៨.៤៤៥)	(១.០៩៩.៩០៩)	២១១.៤៦៤	(១៩,២៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤៨.៣៦៣.៤៧៨	៣៤.៥៦៦.៣៩៦	១៣.៧៩៧.០៨២	៣៩,៩១

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៤៨.៣៦៣.៤៧៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ៣៤.៥៦៦.៣៩៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៣.៧៩៧.០៨២.០០០រៀល ស្មើនឹង ៣៩,៩១%។ យើងឃើញថាមូលហេតុចម្បងនៃ ការកើនឡើងចំណេញមុនបង់ពន្ធលើប្រាក់ចំណូលនេះដោយសារចំណូលនៃការលក់មានការកើនឡើងចំនួន ២២.២០០.១៤២.០០០រៀលស្មើនឹង២៨,៨៣% ក្នុងនោះចំណូលពីការលក់ទឹកមានកំណើន ២២.៦២៧.៦៤១.០០០រៀលស្មើនឹង ៣០,៦៩% និង ចំណូលតបណ្តាញចូលផ្ទះថយចុះទឹកប្រាក់ចំនួន ៤៧៨.៥១០.០០០រៀល ស្មើនឹង ២៣,៩៩% ព្រមទាំងចំណូលការប្រាក់-សុទ្ធបានកើនឡើងចំនួន ៥៦០.៩៧០.០០០រៀល ស្មើនឹង ៦៧៧,១១% ។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៣	ត្រីមាសទី៣ ឆ្នាំ២០២២	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	គ	ឃ	គ - ឃ	(គ-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	៤៨.៣៦៣.៤៧៨	៣៤.៥៦៦.៣៩៦	១៣.៧៩៧.០៨២	៣៩,៩១
ចំណាយពន្ធលើប្រាក់ចំណូល (ខ)	(៨.៥៨៩.៦៦៤)	(៦.៥៥៤.៤៧០)	(២.០៣៥.១៩៤)	៣១,០៥
ចំណេញក្នុងការិយបរិច្ឆេទ	៣៩.៧៧៣.៨១៤	២៨.០១១.៩២៦	១១.៧៦១.៨៨៨	៤១,៩៩
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៣៩.៧៧៣.៨១៤	២៨.០១១.៩២៦	១១.៧៦១.៨៨៨	៤១,៩៩
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៧,៧៦%	១៨,៩៦%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៣៩.៧៧៣.៨១៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និង ២៨.០១១.៩២៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ដែលទឹកប្រាក់នេះមានកើនឡើងប្រមាណ ១១.៧៦១.៨៨៨.០០០រៀល ស្មើនឹង ៤១,៩៩%។ យើងឃើញថា មូលហេតុចម្បងនៃកើនឡើងចំណេញក្នុងការិយបរិច្ឆេទនេះគឺដោយសារ ចំណូលនៃការលក់មានការកើនឡើងចំនួន ២២.២០០.១៤២.០០០រៀល ស្មើនឹង ២៨,៨៣% ក្នុងនោះចំណូលពីការលក់ទឹកមានកំណើន ២២.៦២៧.៦៤១.០០០ រៀល ស្មើនឹង ៣០,៦៩% និងចំណូលតបណ្តាញចូលផ្ទះថយចុះទឹកប្រាក់ចំនួន ៤៧៨.៥១០.០០០រៀល ស្មើនឹង២៣,៩៩% ព្រមទាំងចំណូលការប្រាក់-សុទ្ធបានកើនឡើងចំនួន ៥៦០.៩៧០.០០០រៀល ស្មើនឹង ៦៧៧,១១% ។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាដែលនយោបាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- អត្រាទឹកបាត់បង់៖ រ.ទ.ស.ភ បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកនៅ៨,៥០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ។ ការរក្សាបានអត្រាទឹកបាត់បង់នៅត្រឹមកម្រិតនេះជាកត្តាចម្បងដែលធ្វើឱ្យរ.ទ.ស.ភ មានចីរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។
- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយនេះ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ក ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ក បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ក បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ក ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ក មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ក បានស្វែងរកដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដែលហាក់មាននិន្នាការថយចុះ ដែលបានធ្វើឱ្យប៉ះពាល់ខ្លះដល់ចំណូលរបស់អង្គការដែលទទួលបានពីការចូលរួមបង់វិនិយោគបណ្តាញចែកចាយទឹក ចូលក្នុងគម្រោងសាងសង់បុរី សំណង់វិទ្យុ ផ្ទះល្វែង និងខុនដូ ។ល។ ផ្នែកស្ថានភាពនេះទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាបានរងឥទ្ធិពលពីស្ថានភាពសេដ្ឋកិច្ចសកលខ្លះៗក៏ដោយ ក៏ រ.ទ.ស.ក នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ក បាន ធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដែលបានដាក់ឱ្យដំណើរការផលិតនៅចុងខែមេសា ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាត ហើយក៏បានកំពុងបន្តសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដូចគ្នា ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិត ៦.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២៤ និងរោងចក្រផលិតទឹកស្អាតតាខ្មៅដែលមានសមត្ថភាពផលិត ៣០.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ក ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ក ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ក. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ក មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ក មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ក ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៩៤,៩៨% នៃចំណូលសរុបនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ទីក្រុងតាខ្មៅផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាការប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការជាប្រតិបត្តិការបរទេសត្រូវបានប្តូរទៅជាប្រតិបត្តិការគោលតាមអត្រាការប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាការប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងតម្លៃប្រេងឥន្ធនៈ ការដឹកជញ្ជូន ព្រមទាំងតម្រូវការ និងការផ្គត់ផ្គង់ពុំមានគុណភាព។ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគ និងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។

ហត្ថលេខាអភិបាល


របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃច័ន្ទ ១៧ ខែ កក្កដា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣
បានអាន និងឯកភាព



ហត្ថលេខា
ស៊ឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ច័ន្ទ ១៧ ខែ កក្កដា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣
បានអាន និងឯកភាព



ហត្ថលេខា
ឡុង ណារ៉ូ
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាសទី៣ និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(Co.០៨៣៩ Et/២០១២)

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៤ - ៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៧ - ៨
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៩ - ២១
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២២ - ២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំ ឯកឧត្តម ស៊ឹម ស៊ីថា ឯកឧត្តម ឡុង ណារ៉ូ និងលោក ជេង ប៉ូលីដែន ជាអភិបាល និងមន្ត្រី នៅក្នុងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ (“រ.ទ.ស.ភ”) សូមបញ្ជាក់ថាតាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប ចន្លោះពេលរបស់ រ.ទ.ស.ភ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត ផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់ សង្ខេបចន្លោះពេល សម្រាប់ត្រីមាស និងរយៈពេល៩ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) បានបង្ហាញនូវភាព សមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង

ឡុង ណារ៉ូ
អគ្គនាយក

ជេង ប៉ូលីដែន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច

ស៊ឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ខែ ឆ្នាំ... ខែ កត្តិក ឆ្នាំចោះ បញ្ចប់ ព.ស ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី... ខែវិច្ឆិកា ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២.៤២២.០២៩.២១៥	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី		១០.៩៣៥.៣៩៩	១២.០៨៩.៥៨៧
ទ្រព្យសកម្មរយៈពេលវែងសរុប		<u>២.៤៣២.៩៦៤.៦១៤</u>	<u>២.២១៥.១៣១.៥០១</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		២៥២.០១៧.២៦៤	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៤២.៨៦៦.៨៤៣	២២.២៦៤.៩៤០
ទ្រព្យសកម្មកិច្ចសន្យា	៥	១៣៥.៩៦១.៧៩១	៩២.៧៦៨.៣៧៤
ឥណទានផ្តល់ឱ្យបុគ្គលិក		៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៦	១២៦.៩៨៨.៤៤៩	១២៦.១១៨.៤១៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៥.៨៤៧.៣៨២	៦១.១៥៨.៩១៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		<u>៥៩១.៦៣៨.៣៨០</u>	<u>៤៦៩.០០៤.៣៧៤</u>
ទ្រព្យសកម្មសរុប		<u>៣.០២៤.៦០២.៩៩៤</u>	<u>២.៦៨៤.១៣៥.៨៧៥</u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង		៦៤៧.១៤៨.៧៨២	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		៩១.៤១៥.៤៩៨	១០៨.១៨៥.៨៦៥
មូលធនសរុប		<u>១.៣៥៩.៣២៣.៣៨៧</u>	<u>១.២៧២.២១៣.០៤៧</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	១.១៩០.៩១១.១២៥	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧៤.០៥៦.៣៣៨	៦៩.២៣៨.៤៧៧
បំណុលពន្ធពន្យារ - សុទ្ធ		៨១.៨២៩.៥៦៦	៧៧.០១៦.៧១៦
គណនីត្រូវទូទាត់ផ្សេងៗ	៩	៨១.១០៧.៩៨១	៧៦.៨០១.៧០៥
បំណុលរយៈពេលវែងសរុប		១.៤២៧.៩០៥.០១០	១.២០៩.៥៥២.៦១៥
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ	៩	១៩០.២៦៩.៣៨៩	១៥៤.៦៦១.១៥២
ប្រាក់កម្ចី	៧	២៥.៤៤៥.៩៥៥	២៣.៤៩៩.១៥៨
បំណុលកិច្ចសន្យា	៥	៤.៦៣៧.២៥៤	៤.៤៥៦.៧៥៦
បំណុលពន្ធលើប្រាក់ចំណូល		១៧.០២១.៩៩៩	១៩.៧៥៣.១៤៧
បំណុលរយៈពេលខ្លីសរុប		២៣៧.៣៧៤.៥៩៧	២០២.៣៧០.២១៣
បំណុលសរុប		១.៦៦៥.២៧៩.៦០៧	១.៤១១.៩២២.៨២៨
មូលធន និងបំណុលសរុប		៣.០២៤.៦០២.៩៩៤	២.៦៨៤.១៣៥.៨៧៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
រួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មាន
ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសង្កេតឱ្យសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល	៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	១០	៩៩.២០២.៤៩៨	៧៧.០០២.៣៥៦	២៦២.០១៦.៦១១	២២០.១១៦.៤៤៥
កម្រៃពីការសាងសង់		២.៧៩០.៨៥២	៤.៦៧៤.៦៣២	១៣.៩៥៨.៤៣៩	១៣.៤៩៩.៦១៨
ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ		៣.២៧២.២២១	-	១៤៣.៣៨៩	៧.៣៩៥.៣៧៨
ចំណូលផ្សេងៗ		២.៤៥៣.១៦៤	៩.៨៩៥.៨៦៦	១១.០៤៥.៥៧៣	២០.២៩៥.៦២៨
		<u>១០៧.៧១៨.៧៣៥</u>	<u>៩១.៥៧២.៨៥៤</u>	<u>២៨៧.១៦៤.០១២</u>	<u>២៦១.៣០៧.០៦៩</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១៥.៦៥៨.២៤៤)	(១៤.៨៤៩.០៦២)	(៤៦.៤៤៩.៧៦២)	(៤៤.៦០៩.០១២)
ចំណាយថ្លៃភ្លើង		(១១.៤៨១.១៤៩)	(៩.២៧៨.៣៦៦)	(៣១.៨៣៩.៧៣៧)	(២៦.៦៣៩.៤៧៧)
ចំណាយអត្ថប្រយោជន៍របស់ នយោជិក		(១៩.៣៩១.៦៣៦)	(១៦.៥៧៨.៣៥៧)	(៥៨.៦៨២.៥៧២)	(៥១.១៥៩.២៩០)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត		(៤.៦៦២.៨៧៣)	(៣.៤៧០.៩០៧)	(១១.៨៥៨.៨២៥)	(៨.៦៧៧.០២៣)
ចំណាយវត្ថុធាតុដើមសម្រាប់ តភ្ជាប់បណ្តាញទឹកតាម គេហដ្ឋាន		(១.២០៧.៤៩៤)	(១.២៧៥.៧៨២)	(៣.៥៩១.២១០)	(៣.៩១៦.៧៣៣)
ចំណាយជួសជុល និងថែទាំ		(៣.២៧០.១២៤)	(១.៩៣០.៣៥៥)	(៨.០២៦.០៩៨)	(៤.៥២១.៧៣៧)
ចំណាយសេវាសាងសង់		(២.០១៥.៩៦៣)	(២.៩៨៩.៨៨៧)	(៧.៣៧៥.៦១២)	(៨.៥៩០.៩២០)
ចំណាយប្រតិបត្តិការផ្សេងៗ		(២.៣១១.៥៩២)	(២.១៧៥.០៦២)	(៨.២៩៣.២៤៧)	(៧.៦០២.៩៧៣)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	(៤.៥៤១.៥២៨)	-	-
		<u>(៥៩.៩៩៩.០៧៥)</u>	<u>(៥៧.០៨៩.៣០៦)</u>	<u>(១៧៦.១១៧.០៦៣)</u>	<u>(១៥៥.៧១៧.១១៥)</u>
ចំណេញប្រតិបត្តិការ		៤៧.៧១៩.៦៦០	៣៤.៤៨៣.៥៤៨	១១១.០៤៦.៩៤៩	១០៥.៥៨៩.៩៥៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
		គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលការប្រាក់		១.៥៣២.២៦៣	១.១៨២.៧៥៧	៤.៩៧២.០៨១	៣.០៨៤.៧៧៩
ចំណាយការប្រាក់	១១	(៨៨៨.៤៤៥)	(១.០៩៩.៩០៩)	(២.៦៥៨.០៤៩)	(២.៦៩៩.៥៤៩)
ចំណេញមុនបង់ពន្ធ		៤៤៣.៨១៨	៣៨.៨៤៨	១១៣.០៣២	៣៨៥.២៣០
ពន្ធលើប្រាក់ចំណូល	១២	(៨.៥៨៩.៦៦៤)	(៦.៥៥៤.៤៧០)	(២១.៩៤៥.៤៨៣)	(១៩.៨៧៩.៩២៤)
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗក្នុងគ្រា		៣៥.២២៩	៣៣.៣៧៨	(១០.៨១៣)	(១៦.៦៤៩)
ចំណេញក្នុងមួយភាគហ៊ុន របស់ភាគហ៊ុនិក					
ចំណេញក្នុងមួយភាគហ៊ុន គោល (គិតជាប្រាក់រៀល)		៤៥៧,៣១	៣២២,០៨	១.០៥១,០៨	៩៨៩,៩១
ចំណេញក្នុងមួយភាគហ៊ុន ថយចុះ (គិតជាប្រាក់រៀល)		៤៥៧,៣១	៣២២,០៨	១.០៥១,០៨	៩៨៩,៩១

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល គួរតែអានជាមួយនិងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	មូលធនសរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗ ក្នុងគ្រាសរុប		-	-	៩១.៤១៥.៤៩៨	៩១.៤១៥.៤៩៨
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៣	-	-	(១០៣.៨៨០.៧០៧)	-
		-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន សរុប				(១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	៩១.៤១៥.៤៩៨	១.៣៥៩.៣២៣.៣៨៧
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១២៩.២៧៣.៩១៧	១.១៦៦.៦២៨.២១៣
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗ ក្នុងគ្រាសរុប		-	-	៨៦.០៩៥.២៦០	៨៦.០៩៥.២៦០
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៣	-	-	(១២៥.២២៩.៦៦៥)	-
		-	-	(៤.០៤៤.២៥២)	(៤.០៤៤.២៥២)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន សរុប				(១២៥.២២៩.៦៦៥)	(៤.០៤៤.២៥២)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា		៦១៩.៣១៥.៨៨៦	៥៤៣.២៦៨.០៧៥	៨៦.០៩៥.២៦០	១.២៤៨.៦៧៩.២២១

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១១៣.៣៦០.៩៨១	១០៥.៩៧៥.១៨៤
និយ័តកម្មលើ៖			
រំលស់ទ្រព្យសកម្មអរូបី		១.៣៩០.៤៤០	១.៤៩១.៩៨៨
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៤៥.០៥៩.៣២១	៤៣.១១៧.០២៤
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.៣៣៩.៩៣៩)	(១.៥០៧.៤៣០)
ខាតពីការជម្រះបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៤៤៤.៦៦៩	១១៣.៨៧៨
ចំណូលការប្រាក់		(៤.៩៧២.០៨១)	(៣.០៨៤.៧៧៩)
ចំណាយការប្រាក់	១១	២.៦៥៨.០៤៩	២.៦៩៩.៥៤៩
ចំណេញសុទ្ធមិនពិតពីការប្តូររូបិយប័ណ្ណ	៧	(២.៥២៧.៩០៣)	(៤.៩២៧.៩៤៨)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		១៥៤.០៧៣.៥៣៧	១៤៣.៨៧៧.៤៦៦
បម្រែបម្រួលទុនបង្វិល៖			
សន្និធិ		(១០៦.០៤៧.៨១៣)	៤.៥៦៣.៥៤៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(១១.៩២២.៦៥៣)	៦៦.៥៥១.៤៧៨
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ		៣៥.៦០៨.២៣៧	៥៥.៩៥៧.៧៣៨
ទ្រព្យសកម្មកិច្ចសន្យា		(៤៣.១៩៣.៤១៧)	(៧.៦៤៣.៩៨០)
បំណុលកិច្ចសន្យា		១៨០.៤៩៨	-
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ		៤.៣០៦.២៧៦	៥.១៤៩.៧៥៣
សាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		៣៣.០០៤.៦៦៥	២៦៨.៤៥៥.៩៩៩
ពន្ធលើប្រាក់ចំណូលបានបង់		(១៩.៨៦៣.៧៨១)	(២១.៤៧៩.៧៦៨)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១៣.១៤០.៨៨៤	២៤៦.៩៧៦.២៣១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(២៤៩.៥១៤.១៨៦)	(៣៨៩.៤៧៣.៣៩២)
ការទិញទ្រព្យសកម្មអរូបី		(២៣៦.២៥២)	(៤២៨.៤៥៦)
កើនឡើងការវិនិយោគរយៈពេលខ្លី		(៨៧០.០៣៣)	(២២.០៧៩.២៨០)
ការប្រាក់បានទទួល		២.២៩២.៨៣១	១.៨០៤.៦៥៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(២៤៨.៣២៧.៦៤០)	(៤១០.១៧៦.៤៧៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	១៣	(៤.៣០៥.១៥៨)	(៤.០៤៤.២៥២)
សាច់ប្រាក់ទទួលបានពីកម្ចី	៧	២២៨.០៧៤.១៩៦	១៨៣.៧៥៨.៨០៥
ការប្រាក់បានបង់	៧	(៨.៥៧២.១៦២)	(៤.៧៨៤.២២៤)
ការបង់សងប្រាក់កម្ចី	៧	(២១.៤៧៩.៤៥៣)	(២០.៧៦៩.៣៨៦)
ជំនួយទទួលបានពីរដ្ឋាភិបាលជប៉ុន	៨	៦.១៥៧.៨០០	-
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		១៩៩.៨៧៥.២២៣	១៥៤.១៦០.៩៤៣
ថយចុះសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៣៥.៣១១.៥៣៣)	(៩.០៣៩.៣០០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមគ្រា		៦១.១៥៨.៩១៥	៨៩.៦៥៩.៥៣៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា		២៥.៨៤៧.៣៨២	៨០.៦២០.២៣៨

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣**

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួង
ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋ
កិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយ
ក្រសួងពាណិជ្ជកម្មថាជា សហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម
Co. ០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌ
ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់
សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានតាខ្មៅ ខេត្តត្បូងឃ្មុំ និងម្លូច ខេត្តកំពត ព្រមទាំងផ្តល់
សេវាផ្សេងៗ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹង
តម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់
ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅ
ប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ។

២. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ មិនត្រូវបានធ្វើសវនកម្មទេ ហើយត្រូវបានរៀបចំឡើងដោយ
អនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនរួមបញ្ចូលគ្រប់កំណត់សម្គាល់ទាំងឡាយណាដែលជាទូទៅត្រូវបានរួម
បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយ ប៉ុន្តែ កំណត់សម្គាល់ពន្យល់មួយចំនួនត្រូវបានរួមបញ្ចូល
ដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការ ដែលមានសារៈសំខាន់ដល់ការយល់ដឹងពីបម្រែបម្រួលក្នុង
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដំណើរការរបស់ រ.ទ.ស.ភ តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនា
ការិយបរិច្ឆេទមុន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

២. មូលដ្ឋាននៃការរៀបចំ (ត)

អាស្រ័យហេតុនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសេចក្តីប្រកាសជា សាធារណៈនានា ដែលបានធ្វើឡើងដោយរបស់ រ.ទ.ស.ភ នៅអំឡុងគ្រាវាយការណ៍ចន្លោះពេល។

គោលនយោបាយគណនេយ្យដែលបានអនុវត្ត គឺមានភាពដូចគ្នាទៅនឹងការិយបរិច្ឆេទហិរញ្ញវត្ថុមុន និងគ្រា វាយការណ៍ចន្លោះពេលដែលពាក់ព័ន្ធ។

៣. កត្តារដ្ឋបាល ឬ វដ្ត

លើកលែងតែ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ប្រតិបត្តិការរបស់ រ.ទ.ស.ភ មិនត្រូវបានរងផលប៉ះពាល់ជាសារវន្តដោយកត្តារដ្ឋបាល ឬ វដ្តនោះទេ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា ឬឆ្នាំ	២.៨០៥.៤៦១.២៣០	២.៤៣៨.៨២៣.០០៨
ការទិញបន្ថែម	២៥៧.៧២៣.៦៦៤	២៨៧.១២៤.៨១២
ការផ្ទេរពីសន្និធិ	៦.៧៦៧.៦២៧	៨០.៧៧៥.២៤៩
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	(១.១២៥.០០០)
ការជម្រះចេញពីបញ្ជី	(៥.០៥៥.៥៤៨)	(១៣៦.៨៣៩)
សមតុល្យចុងគ្រា ឬឆ្នាំ	<u>៣.០៦៤.៨៩៦.៩៧៣</u>	<u>២.៨០៥.៤៦១.២៣០</u>
រំលស់បង្ក		
សមតុល្យដើមគ្រា ឬឆ្នាំ	៦០២.៤១៩.៣១៦	៥៤៤.៩៥៨.៣៨៩
រំលស់ក្នុងគ្រា ឬឆ្នាំ	៤៥.០៥៩.៣២១	៥៧.៤៦០.៩២៧
ការជម្រះចេញពីបញ្ជី	(៤.៦១០.៨៧៩)	-
សមតុល្យចុងគ្រា ឬឆ្នាំ	<u>៦០២.៨៦៧.៧៥៨</u>	<u>៦០២.៤១៩.៣១៦</u>
តម្លៃយោង		
សមតុល្យចុងគ្រា ឬឆ្នាំ	<u>២.៤៦២.០២៩.២១៥</u>	<u>២.២០៣.០៤១.៩១៤</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងអំឡុងត្រីមាស និងសម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រ.ទ.ស.ភ បានធ្វើការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដោយទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការទិញបន្ថែម	២៥៧.៧២៣.៦៦៤	៣៩៣.៦១៦.៣៤០
មូលធនកម្មលើការប្រាក់លើទ្រព្យសកម្មដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៨.២០៩.៤៧៨)	(៤.១៤២.៩៤៨)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ ជាសាច់ប្រាក់	<u>២៤៩.៥១៤.១៨៦</u>	<u>៣៨៩.៤៧៣.៣៩២</u>

៥. ទ្រព្យសកម្មកិច្ចសន្យា ឬ (បំណុលកិច្ចសន្យា)

	មិនបានធ្វើសវនកម្ម	បានធ្វើសវនកម្ម
	៣០ កញ្ញា ២០២៣	៣១ ធ្នូ ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទ្រព្យសកម្មកិច្ចសន្យា		
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	៥.៤៦៩.៣៦១	៣.៥៣៣.៨៩៨
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងការលក់ទឹកស្អាត	១៣០.៤៩២.៤៣០	៨៩.២៣៤.៤៧៦
	<u>១៣៥.៩៦១.៧៩១</u>	<u>៩២.៧៦៨.៣៧៤</u>
បំណុលកិច្ចសន្យា		
បំណុលកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	៤.៦៣៧.២៥៤	៤.៤៥៦.៧៥៦

៦. ការវិនិយោគរយៈពេលខ្លី

ចំនួនទាំងនេះតំណាងឱ្យប្រាក់បញ្ញើមានកាលកំណត់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល១ឆ្នាំ ឬតិចជាងនេះ ហើយទទួលបានការប្រាក់ចន្លោះពី ៣,៥០% ទៅ ៥,៧៥% (២០២២៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើតំណែងហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

៧. ប្រាក់កម្ចី

	រូបិយប័ណ្ណ	អត្រាការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន	តម្លៃយោង ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣				១.០០៩.៩៩៤.៨៧៥
បោះផ្សាយថ្មី				
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៦១០% - ០,៩៦៥%	២០៤៨	៤៣.៣៧៣.២៨៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	៤៨.៤៨៧.៧៧៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	១៣៦.២១៣.១៣១
ទូទាត់សង				
ថ្លៃដើម				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារ អភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(២.២៥៥.៧១១)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(១៧.៨៤៧.៤៨១)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(១.៣៧៦.២៦១)
ការប្រាក់				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារ អភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(៥២៦.៣៩២)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(១០០.១២៥)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(២៣៤.០៩៥)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	(២.៧០៤.៤៦៨)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	(១.៣៦៥.០៣៦)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	(៦៤២.៨២៦)
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៦១០% - ០,៩៦៥%	២០៤៨	(២.៩៩៩.២២០)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើតំណែងហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

៧. ប្រាក់កម្ចី (ត)

	អត្រាការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន	តម្លៃយោង ពាន់រៀល
	រូបិយប័ណ្ណ		
ការប្រាក់បង្ក			១០.៨៦៧.៥២៧
ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណ			(២.៥២៧.៩០៣)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			១.២១៦.៣៥៧.០៨០
ដក៖ ចំណែកបំណុលរយៈពេលខ្លី			(២៥.៤៤៥.៩៥៥)
ចំណែកបំណុលរយៈពេលវែង			១.១៩០.៩១១.១២៥

ការរំលោភបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

រ.ទ.ស.ភ មានប្រាក់កម្ចីមិនមានការធានាដែលមានតម្លៃយោងចំនួន ១.២១៦.៣៥៧.០៨០.០០០ រៀល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ប្រាក់កម្ចីទាំងនេះមានការប្រាក់ចាប់ពី ០,២៥០% ដល់ ១,៨០០% ហើយមានរយៈពេលនៃការសងត្រឡប់ទៅវិញចាប់ពី ២ ដល់ ២៦ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់កម្ចីទាំងនេះមានលក្ខខណ្ឌដែល រ.ទ.ស.ភ ត្រូវតែអនុវត្តតាម បើមិនដូច្នោះទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង អាចផ្អាក ឬលុបចោលសិទ្ធិរបស់ រ.ទ.ស.ភ ក្នុងការស្នើសុំប្រាក់កម្ចីបន្ថែមពីចំនួនទឹកប្រាក់ដែលមិនទាន់បានដក ហើយអាចសងវិញតាមតម្រូវការនៃសមតុល្យបំណុលរបស់ខ្លួន ប្រសិនបើការរំលោភបំពានលើលក្ខខណ្ឌកិច្ចសន្យានោះមានភាពជាសារវន្ត។

រ.ទ.ស.ភ បានលើសពីកម្រិតអតិបរមាបំណុលរបស់ខ្លួនក្នុងអំឡុងត្រីមាស និងរយៈពេល៩ខែដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ.ទ.ស.ភ ទទួលបានការលើកលែងពីភាគីពាក់ព័ន្ធ ដោយបានបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ការលើកលែងត្រូវបានរំពឹងថានឹងទទួលបានការបន្តនៅថ្ងៃទី ឬមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា	៦៩.២៣៨.៤៧៧	១៦.៨១២.១៨៦
ការបន្ថែម(*)	៦.១៥៧.៨០០	៥៤.៤៣៦.១៩៩
រំលស់ក្នុងគ្រា ឬឆ្នាំ	(១.៣៣៩.៩៣៩)	(២.០០៩.៩០៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា/៣១ ធ្នូ	៧៤.០៥៦.៣៣៨	៦៩.២៣៨.៤៧៧

(*) ជំនួយបន្ថែម គឺជាទឹកប្រាក់ទទួលបានពីកញ្ចប់ថវិកាទូទៅរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានចំនួន ១.៤៩៤.៦២៤ដុល្លារអាមេរិក ឬស្មើនឹង ៦.១៥៧.៨០០.០០០រៀល។ គោលបំណងនៃជំនួយ គឺដើម្បីជួយលើគម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបឹងធំ ដើម្បីបង្កើនសេវាផ្គត់ផ្គង់ទឹកដល់ភាគនិរតីនៃក្រុងភ្នំពេញ។

៩. គណនីប្តូរកម្មវិធានសាងសង់ និងគណនីត្រូវទូទាត់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
រយៈពេលវែង៖		
គណនីត្រូវទូទាត់ផ្សេងៗ		
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៨១.១០៧.៩៨១	៧៦.៨០១.៧០៥
រយៈពេលខ្លី៖		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម		
ភាគីទីបី	៧២.៩៤៥.២៦៣	៤៨.០៧៨.៧១០
ចំណាយបង្កលើសេវាសាងសង់	២១.៨៥១.៥១២	២៣.២០៨.០៧៥
	៩៤.៧៩៦.៧៧៥	៧១.២៨៦.៧៨៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (ត)

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
រយៈពេលខ្លី៖ (ត)		
គណនីត្រូវទូទាត់ផ្សេងៗ		
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៧១.៧៤៩.៨៨៨	៥៧.៨៣០.៥៩៤
គណនីបង្គរ	៨.៦៦០.៧២១	៦.០៧១.៤៣៧
ប្រាក់ធានាប្រតិបត្តិការ	៤២៩.៨៧៦	៦៧.៣៩០
ប្រាក់លើកទឹកចិត្តបុគ្គលិកបង្គរ	៦៧.៣៩៥	៩.៩៩៣.២២៦
ពន្ធត្រូវបង់ផ្សេងៗ	៤.៥១៣.១៥៧	៣៨៥.៩០៣
គណនីត្រូវទូទាត់ផ្សេងៗ	១០.០៥១.៥៧៧	៩.០២៥.៨១៧
	<u>៩៥.៤៧២.៦១៤</u>	<u>៨៣.៣៧៤.៣៦៧</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (រយៈពេលខ្លី)	<u>១៩០.២៦៩.៣៨៩</u>	<u>១៥៤.៦៦១.១៥២</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (រយៈពេលវែង និងរយៈពេលខ្លី)	<u>២៧១.៣៧៧.៣៧០</u>	<u>២៣១.៤៦២.៨៥៧</u>

១០. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល	៣០ កញ្ញា ២០២៣ គិតជាពាន់រៀល	៣០ កញ្ញា ២០២២ គិតជាពាន់រៀល
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់ជាលក្ខណៈ				
អាជីវកម្ម	៤៧.៨៦៣.២៥២	៣៦.៨៦៨.៤៤០	១២៧.៣៣៦.១៣១	១០៦.៩០៦.៨៦៤
- អ្នកប្រើប្រាស់តាមផ្ទះ	៣៨.៥៨១.៦៥៤	២៩.៧៨៩.៥១៥	៩៨.៤៩០.០២៨	៨២.៣៨១.១១៨
- ស្ថាប័នរដ្ឋបាលសាធារណៈ	៦.៥១០.៥៦៣	៥.០៧៦.២៤១	១៨.២៥៦.៦៥៨	១៤.៦៧២.៣៩៣
- អ្នកបោះដុំ	៣.៤៧១.៦០៤	២.៦៤៦.០១២	៨.៩៤៥.១៩២	៧.៤១៥.៨៦៩
ភាពខុសគ្នានៃការបង្កតម្លៃប្រាក់				
ចំណូលពីការលក់ទឹកស្អាត	២៣.៦២៨	១៨.១១៧	៦២.០០២	៥១.៦៦៩
ដក៖ ការលុបចោលវិក្កយបត្រ	<u>(៨៤.៤៤១)</u>	<u>(៦៥៩.៧០៦)</u>	<u>(៧៤០.៦៦៨)</u>	<u>(១.៥០៣.១១៣)</u>
	<u>៩៦.៣៦៦.២៦០</u>	<u>៧៣.៧៣៨.៦១៩</u>	<u>២៥២.៣៤៩.៣៤៣</u>	<u>២០៩.៩២៤.៨០០</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១០. ចំណូលពីការលក់ (ត)

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលបានពីការភ្ជាប់បណ្តាញ				
ទឹកស្អាតតាមផ្ទះ	១.៥១៧.០៩៣	១.៩៩៥.៦០៣	៦.១០៤.០៦៦	៦.៦៦៦.២៧៥
ចំណូលបានពីការផ្លាស់ប្តូរ				
នាឡិកាទឹក	១.២២៦.៩៩៣	១.២១៧.០៧១	៣.៣៨៣.៧៥៥	៣.៣៤៣.៧៣៣
ការលក់គ្រឿងបន្លាស់ និង				
នាឡិកាទឹក	៩២.១៥២	៥១.០៦៣	១៧៩.៤៤៧	១៨១.៦៣៧
	<u>៩៩.២០២.៤៩៨</u>	<u>៧៧.០០២.៧៣៦</u>	<u>២៦២.០១៦.៦១១</u>	<u>២២០.១១៦.៤៤៥</u>

១១. ចំណាយការប្រាក់

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណាយការប្រាក់លើប្រាក់កម្ចី				
ការប្រាក់ដែលបានធ្វើមូលធន	៤.០០១.៣៨៨	២.៥៥១.៥៦៤	១០.៨៦៧.៥២៧	៦.៨៤២.៤៩៧
កម្មលើទ្រព្យសកម្មមាន				
លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៣.១១២.៩៤៣)	(១.៤៥១.៦៥៥)	(៨.២០៩.៤៧៨)	(៤.១៤២.៩៤៨)
	<u>៨៨៨.៤៤៥</u>	<u>១.០៩៩.៩០៩</u>	<u>២.៦៥៨.០៤៩</u>	<u>២.៦៩៩.៥៤៩</u>

១២. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងទឹកប្រាក់ដែលបានគណនា ដោយយកប្រាក់ចំណេញមុន បង់ពន្ធសម្រាប់រយៈពេលការណ៍ចន្លោះពេល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលមធ្យមប្រចាំឆ្នាំដែលបាន រំពឹងទុកសម្រាប់ពេញមួយឆ្នាំសារពើពន្ធ ដែលបានប៉ាន់ស្មានដ៏សមស្របបំផុតដោយគណៈគ្រប់គ្រង ហើយធ្វើ និយ័តកម្មលើផលប៉ះពាល់ពន្ធលើកត្តាមួយចំនួន ដែលបានទទួលស្គាល់ទាំងស្រុងក្នុងគ្រា។ ដូច្នេះ អត្រាពន្ធ ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ អាចខុសគ្នាពីការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងលើអត្រាពន្ធ ប្រសិទ្ធភាពសម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១២. ពន្ធលើប្រាក់ចំណូល (ត)

អត្រាពន្ធប្រសិទ្ធភាពរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ គឺ១៩% (ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ ១៩%)។

១៣. ភាគលាភ

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទទួលស្គាល់ក្នុងគ្រា		
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣		
តម្លៃ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតា (*)	៤.៣០៥.១៥៨	-
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
តម្លៃ៣១០រៀល ក្នុងមួយភាគហ៊ុនធម្មតា	-	៤.០៤៤.២៥២

(*) នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលបានប្រកាស និងអនុម័តលើភាគលាភក្នុងតម្លៃ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ។ ភាគលាភត្រូវបានទូទាត់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមលិខិតអនុម័តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រ.ទ.ស.ភ ត្រូវបានលើកលែងលើការបង់ភាគលាភដោយ រ.ទ.ស.ភ ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ការិយបរិច្ឆេទ ២០២៤ ហើយភាគលាភសម្រាប់ការិយបរិច្ឆេទ ២០២៥ នឹងត្រូវបានបន្តដូចតាមការអនុវត្តន៍ជាទូទៅរបស់ រ.ទ.ស.ភ។

ហេតុដូច្នេះ ភាគលាភបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ គឺសម្រាប់ភាគហ៊ុនិកដទៃទៀតរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១៤. ប្រតិបត្តិការសម្របសម្រួលភាគីពាក់ព័ន្ធ (ត)

រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធដូចខាងក្រោម៖ (ត)

(ក) ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ (ត)

សាជីវកម្មដែលភ្ជាប់ទៅនឹងរាជរដ្ឋាភិបាល គឺមានពាក់ព័ន្ធជាមួយ រ.ទ.ស.ភ ដែលត្រូវបានកាន់កាប់ ភាគហ៊ុនដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នដែលគ្រប់គ្រងដោយផ្ទាល់ដោយរាជរដ្ឋាភិបាល ត្រូវបានសំដៅទាំងស្រុងជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹង រ.ទ.ស.ភ។

រាជរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាភាគីពាក់ព័ន្ធជាមួយនឹង រ.ទ.ស.ភ។ រ.ទ.ស.ភ បានធ្វើប្រតិបត្តិការជាមួយស្ថាប័នជាច្រើន ដែលរួម មានមិនត្រឹមតែការទិញទំនិញប៉ុណ្ណោះទេ ថែមទាំងរួមមានការប្រើប្រាស់ទឹក និងបរិក្ខារសាធារណៈ និង ការដាក់ប្រាក់បញ្ញើ។

រាល់ប្រតិបត្តិការទាំងអស់ដែលបានកត់ត្រាដោយ រ.ទ.ស.ភ ជាមួយស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ គឺ ត្រូវបានធ្វើឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ រ.ទ.ស.ភ ស្តីពីលក្ខខណ្ឌចរចា ឬលក្ខខណ្ឌប្រហាក់ ប្រហែលនឹងស្ថាប័នផ្សេងទៀត ដែលមិនមែនជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ លើកលែងតែមាន ការបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

រ.ទ.ស.ភ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការផលិត និងការចែកចាយទឹកដែលជាផ្នែកមួយនៃ ប្រតិបត្តិការធម្មតារបស់ខ្លួន។ សេវាកម្មទាំងនេះត្រូវបានអនុវត្តជាប្រចាំ លើលក្ខខណ្ឌពាណិជ្ជកម្មដែលត្រូវ បានអនុវត្តជាមួយអតិថិជនទាំងអស់។ ប្រតិបត្តិការទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខខណ្ឌ ដែលមិនខុសគ្នាជាសារវន្តពីប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធគ្នា។

ក្រៅពីប្រតិបត្តិការ និងសមតុល្យសំខាន់ៗនីមួយៗ ដូចបានបង្ហាញនៅកន្លែងណាមួយនៅក្នុងព័ត៌មាន ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាសមូហភាព ប៉ុន្តែមិនមានប្រតិបត្តិការ ទោលសំខាន់ជាមួយភាគីពាក់ព័ន្ធទេ។

(ខ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗសរុបត្រូវបានវិភាគដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល

ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៨៩៤.៧៨៨	១.៧៦៣.២៦៦
-------------------------------	-----------	-----------

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១៥. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនតម្លៃជាអតិបរមាសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ កាត់បន្ថយសក្តានុពលជាអប្បបរមានៃផលប៉ះពាល់មិនល្អដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលដៅទាំងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះ គណៈគ្រប់គ្រងបានបង្កើតគោលការណ៍មិត្តដូចជា កម្រិតនៃសិទ្ធិអំណាច ការទទួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមគោលដៅ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវទទួលពីអតិថិជន។ រយៈពេលឥណទានមានចំនួនមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូលបាន ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យបានទាបបំផុត។ សមតុល្យដែលហួសកំណត់ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងទិន្នន័យកាលវិភាគរបស់បំណុល លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ ការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើតំណាងហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១៥. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួល ដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ទាក់ទងនឹងប្រាក់កម្ចីជាចម្បង។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួនដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារបំណុល ហើយសំខាន់ជាងនេះទៀត គឺរក្សាឱ្យបានការលាយឡំគ្នារបស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ដេរីវេទីវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

(ឃ) តម្លៃសមស្រប

តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មិនមានភាពខុសគ្នាជាសារវន្តពីតម្លៃយោងដោយសារវាមានរយៈពេលខ្លី ឬក៏អត្រាការប្រាក់មានភាពប្រហាក់ប្រហែលនឹងអត្រាទីផ្សារបច្ចុប្បន្ន។

១៦. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២៣	៣០ កញ្ញា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៦.០០៦.១៣១	១២៤.៩១០.១១៥
សេវាផ្តល់ការប្រឹក្សាយោបល់	៩.៤៧៣.១៧៨	៩.២០៥.៤៣៩
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៩៨.៦៤៧.០៤៨	២៣.១៥៤.៨៥២
	១៣៤.១២៦.៣៥៧	១៥៧.២៧០.៤០៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (ត)

១៧. ព័ត៌មានតាមផ្នែក

ព័ត៌មានតាមផ្នែកមិនបានបង្ហាញ ដោយសារ រ.ទ.ស.ភ បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹក សម្រាប់ប្រើប្រាស់ជាទូទៅដល់សាធារណជននៅក្នុងរាជធានីភ្នំពេញ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងផ្នែកអាជីវកម្មតែមួយ និងមានសង្គតិភាពស្របនឹងការអនុវត្តបច្ចុប្បន្ននៃរបាយការណ៍ផ្ទៃក្នុង។ រ.ទ.ស.ភ ធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។

១៨. តួលេខច្រៀងច្រៀង

តួលេខច្រៀងច្រៀងមួយចំនួនត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យស្របតាមការបង្ហាញក្នុងពេលបច្ចុប្បន្ន។

១៩. ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

Baker Tilly (Cambodia) Co., Ltd.
Certified Public Accountants
No. 87, Street 294,
Sangkat Boeung Keng Kang 1,
120102, Khan Boeung Keng Kang,
Phnom Penh, Cambodia.

T: +855 23 987 100/
+855 23 987 388

info@bakertilly.com.kh
www.bakertilly.com.kh

លេខចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ Et/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា “រ.ទ.ស.ភ” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត ផ្សេងៗសង្ខេបបណ្តោះអាសន្ន របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន និងរបាយការណ៍លំហូរសាច់ប្រាក់ សង្ខេបបណ្តោះអាសន្នសម្រាប់រយៈពេល ៩ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដែលពាក់ព័ន្ធ (ត្រូវ បានគេស្គាល់ថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ រ.ទ.ស.ភ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នក ទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញភាពសមស្របនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ រ.ទ.ស.ភ ដោយ អនុលោមតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ ទំនួលខុស ត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ រ.ទ.ស.ភ ដោយផ្អែកលើការ ត្រួតពិនិត្យឡើងវិញរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាមស្តង់ដារអន្តរជាតិលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យ ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្នរួមមាន ការចោទសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការ អនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយ អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថា យើងខ្ញុំបានដឹង នូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងកំឡុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនអាចបញ្ចេញមតិយោបល់ សវនកម្មនោះទេ។

លេខចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ Et/២០១២


**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានបង្ហាញនូវភាពសមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំង
អស់ មិនសមស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
នោះទេ។



បេកយ៉ែរ ផលលី (ខេមបូឌា) ឯ.ក
គណនេយ្យករជំនាញ



ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 13 NOV 2023



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ត)



: + ៨៥៥ (២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា